

សត្រ្យា ទី ២ យូហាន ច្រាត់ សារ អន់តត់ រ៉ះ

សត្រ្យា ទី ២ ពៀរ អា ឡាក់ សត្រ្យា អ្នះ ប៉ាហ្វើ កា ក្រុំ ហៀន សារ ប្រ្លឹះ ម៉ោញ ចារ។ រតី យូហាន ច្រាត់ សត្រ្យា អា ភៀ ជៃ អន់ ពូ តង់ ណែយូ ឡាក់ ប៉ាំងហៀន សារ យច។

ប៊រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រ្យា ទី ១ យូហាន ច្រាត់ ដេល។

សារ សាំខាន់ៗ

រតី យូហាន រ៉ះ ឡឹង សារ បិច ចៃ កា គូប សោប។ (១:៤-៦)

រតី យូហាន រ៉ះ ឡឹង សារ មូត បក់ ប៉ាំងហៀន សារ យច។ (១:៧-១១)

^១ អាញ ឡាក់ ក្រាត់ តាំងកង់ ច្រាត់ សត្រ្យា អា ប៉ាហ្វើ អន់ កា អីស ឡាក់ អង់កាន់ * ឡាក់ ប្រ្លឹះ បិកកាតយី រើស អីស លូ អន់ កា គន សោ អីស ឡាក់ អាញ បិច ចៃ តាទីច អូ ត្រត់ ដឹង អាញ អុះ ឡាក់ បិច ចៃ យី ទិ បក់ អូ អន់តត់ សារ តាទីច កា បិច ចៃ ដេល

^២ ញន កា សារ តាទីច អ៊ែ កាណុង ពុត ពិន កេះ លូ ចឹង អ៊ែ អន់ខូ លូ ពិន លើយ។

* ១:១ ១:១ អង់កាន់ អើ កាប ប៉ាញ់ជៀរ បិច ផា ក្រុំ ហៀន សារ ប្រ្លឹះ អ៊ែ ប៉ាត់ ចារ ណោះ។

៣ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពី លូ យីស៊ូ គ្រិះ ឡាក់ គន អែរ ចឹង ដាក់ ពុត តាប៉ាប តាប៉ុន ទីប អន់ សារ សាណុក សារ៉ាក កា ពិន ឡាក់ សៀ សារ តាទីច លូ ទី ពុត បិច ចៃ។

សារ បិច ចៃ កា គូប សោប

៤ អាញ ហោក រ៉ក់ ខាក់ ញន កា ប៉ប គន សោ អីស ម៉ោញ ចំ លួន ប្រ័គី ពួយ សារ តាទីច ត្រក់ ឡាក់ កា ប្រ្លឹះ ពី ប្រើ ពិន។

៥ ហះកា អាញ ប៉រ ហះ អីស ម៉ោញ ណារ៉ុះ ពិន ត្រក់ បិច ចៃ កា គូប សោប សីត ឡាំ។ អាញ អូ ច្រាក់ រ៉ះ សារ ណារ ប៉ាហ្សើ អន់ កា អីស អុះ សារ អា ឡាក់ ពិន កាតាំង សាត់ ឡឹង គុល ពែ កេះ។

៦ សារ បិច ចៃ អា យី ពិន ត្រក់ ប្រ័គី ពួយ ប៉ានីរ ប្រ្លឹះ ប្រើ ឡាក់ កា អន់ដីស យើយ កាតាំង សាត់ ឡឹង គុល ពែ ប្រ្លឹះ ប្រើ ពិន បិច ចៃ កា គូប សោប។

សារ មូត បាំងហៀន សារ យច

៧ ទី បក់ ពួង ប្លាច អៀង ដូរ ឡាច ចាក ពីង អង់កក់ តេះ អា កេះ អន់ខៃ អូ សៀ ជា យីស៊ូ គ្រិះ ដីរ កើត ប៉ាណូស អុះ មូត នែរ អា ហង បក់ ប៉ាសាំង លូ យីស៊ូ គ្រិះ ទីប ពួង ប្លាច។

៨ ហត់ ឡាវាំង ឡាកោ កាខាក់ អ្សត ផែត លុប ងារ ឡាក់ អន់ ដីស ប្រ័គី ណោះ។ ហះកា ត្រក់ ខំ អន់ ទី រាំងរ៉ាន់ ទិណោះ។

៩ បក់ ចំ ប្រ័គី ហ្វាស ឡឹង ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណោះ អូ ទី ប្រ្លឹះ បិកកាតយ័ អ្នែ អន់ខូ អុះ។ បក់ ចំ ប្រ័គី ពួយ គីត ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណោះ ចឹង ទី ប្រ្លឹះ ពី លូ គន អែរ អ្នែ អន់ខូ។

១០ ជាទីពេញឡាក់ប៉ាក់ ចារអន់ដីស ហះកា អើ បាំងហៀន យច ឡើង សារ អា ដៃ អន់ អើ ម៉ុត អ្វី កាណុង ហី អន់ដីស ដៃ លូ ដៃ កាប ឡើ លូ អើ ដេល

១១ ខង បក់ ចំ កាប ឡើ លូ ប៉ាណូស នែរ អា ឡាក់ កា ម៉ុត ពុត លូ អើ ឡាក់ ប្រឹក្តី សារ អូ ដាក់ ណោះ ដេល។

១២ អាញ ទី សារ អៀង ត្រក់ រះ កា អន់ដីស ហះកា អាញ អូ បិច ច្រាក់ ប៉ាហៀរ ពីង ហ្គា កាដាស អា អុះ ខង អាញ ម៉ឹង ផា ចឹង ឡាក់ ចាចាក ប៉ាក់ អន់ដីស កាកាប លូ អន់ដីស ឡុត ភៀ អន់ ពិន ទី សារ ហោក រឹត កាខាក់។

១៣ គន សោ ម៉ី អង់កាន់ អីស † យី ម៉ី អង់កាន់ ឡាក់ ប្រឹះ រើស ណោះ កា អំបញ្ច អន់ដីស ដេល ដាក់ ឡុកោ បាំងឡៃ ដេល ប ?។

† ១:១៣ ១:១៣ គន សោ ម៉ី អង់កាន់ អីស អើ កាប ប៉ាញ ផ្លែ បិច ផា ក្រុំ ហៀន សារ ប្រឹះ អ្វី ប៉ាក់ ចារ ម៉ោញ ណាវ។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650